

วิธีดำเนินการวิจัย

คัวอย่างประชากร

๙ มีทั้งนี้

โรงเรียนที่ปัจจุบันคัวอย่างประชากรในการตรวจสอบความเหมาะสม ณ ภาคการศึกษา

จังหวัดอุบลราชธานี	โรงเรียนเทศบาล	– โรงเรียนอุบลราชธานีพยาบาล
		– โรงเรียนสกอร์ราษฎร์พิทยา
	โรงเรียนราษฎร์	– โรงเรียนอุบลราชธานีวิทยา
		– โรงเรียนสกอร์บูร์พิทยา
จังหวัดหนองคาย	โรงเรียนเทศบาล	– โรงเรียนป่าตูมแห่งที่๑บาการ
	โรงเรียนราษฎร์	– โรงเรียนนิคมศึกษา
จังหวัดสกลนคร	โรงเรียนรัฐบาล	– โรงเรียนมีกอร์ราษฎร์พยาบาล
	โรงเรียนราษฎร์	– โรงเรียนเชกกรานราษฎร์พยาบาล
จังหวัดอุดรธานี	โรงเรียนรัฐบาล	– โรงเรียนลพบุรีแบบวิทยานุบาล
	โรงเรียนราษฎร์	– โรงเรียนศิริจิตรศึกษา
จังหวัดเลย	โรงเรียนรัฐบาล	– โรงเรียนไชยรัตน์วิทยา
	โรงเรียนราษฎร์	– โรงเรียนพิชัยรัตน์

การสุ่มตัวอย่างประชากร

ใช้วิธีสุ่มตัวอย่างเชิง隨機抽樣 (Simple Random Sampling) โภภาระซึ่งสุ่ลากห้อง เรียนชั้นมัธยมศึกษาปีที่ ๓ โรงเรียนละ ๑ ห้อง เรียน มีจำนวนห้องเรียนประมาณ ๔๐-๔๕ ห้อง โภภาระนักเรียนที่ทำการสอนตามที่ตั้งที่นี่ จำนวน ๖๑๐ คน เมื่อนัดเรียน

ชาย 300 กก. แล้วเริ่มต้น 310 กก. ใช้ช่วงเวลาที่โถสังกะป์ก่อภัยลดลงตามจำนวนน้ำที่เรียบต่อไป ก่อภัยลดลงที่ 210 กก. เมื่อเทียบรวมด้านน้ำใช้ช่วงเวลา 400 กก.

เกี่ยวกับวิธีใช้ในการวิจัย

แบบรับตอบสามมิติ 3 แบบคือ

- 1. แบบมาตราช่วงประเพณี (Rating Scale)
- 2. แบบปริมาณเลือกตอบ (Multiple Choice)
- 3. แบบให้หมายความอิสระ (Open - end)

แบบรับตอบสามมิติออกเป็น 4 ตอน รวม 161 ข้อ คือ

ตอนที่ 1 ความคิดเห็น เกี่ยวกับหลักสูตรวิชาสังคมศึกษาที่นักเรียนศึกษาไว้ 3 โดยแยกเป็นรายวิชาต่างๆ คือ ญี่ปุ่นศึกษา ประวัติศาสตร์ หน้าที่พลเมือง และศิลปะ ใช้แบบสอบถาม เป็นแบบมาตราช่วงประเพณี มีจำนวน 69 ข้อ และมีหัวข้อที่ต้องการให้ผู้ศึกษาเขียนเดินต่อท้ายในตอนที่ 1 นี้เป็นจำนวน 13 ข้อ

ตอนที่ 2 ความคิดเห็น เกี่ยวกับวิชาการสอน การจัดกิจกรรม การใช้อุปกรณ์ และการนำความรู้วิชาสังคมศึกษาไปใช้ให้เป็นประโยชน์ ใช้แบบสอบถามแบบรับตอบสามมิติ 3 รายการ จำนวน 29 ข้อ

ตอนที่ 3 ความคิดเห็นที่ 3 ไป เกี่ยวกับประวัติศาสตร์ญี่ปุ่นและวิชาสังคมศึกษา โดยแยกเป็น รายวิชาตุกิจ ใช้แบบสอบถามแบบรับตอบสามมิติ 3 รายการ จำนวน 35 ข้อ

*ตอนที่ 4 ความคิดเห็น เกี่ยวกับปัญหาและจุดเสนอแนะในการปรับปรุงการเรียนการสอนวิชาสังคมศึกษา แบ่งเป็น 2 ส่วนคือ ส่วน ก. ใช้แบบสอบถามเดียวให้เลือกตอบจำนวน 11 ข้อ และขออภัยหากหายไปอยู่ในตอนที่ 3 ส่วน ก. ใช้แบบสอบถามเดียวให้หัวข้อ โภชนาดจำนวน 4 ข้อ

การ เก็บรวบรวมข้อมูล

เพื่อลงจากภาระรับผิดชอบที่สูงกว่าอย่าง เมื่อโรงเรียนในครั้งต่อไป จะอยู่ในกลุ่มของ อาชญากรรมทางเศรษฐกิจ ที่ไม่ได้คุ้มครอง แต่ก่อภัยลดลงตามจำนวนน้ำที่ก่อภัยลดลง

ពីស្ថាបូឌិយ្យក្នុងទំនាក់ទំនងថ្មី និងបញ្ជីចាប់ផ្តើម និងបញ្ជីបណ្តុះបណ្តាល នៅទីក្រុង ក្នុងសមាគារជាមុនខាងក្រោម (610 ចុរ)

ការវិភារទំនាក់ទំនង

នៅលម្អឺនាសារី ត្រូវបានគេរាយការសាធិក និងដំឡើងសង្គម

1. យើងបានចាប់ផ្តើមនឹងតួនាទី និងបញ្ជីតួនាទី ក្នុងវិសាង ហើយនាមតាមរបាយការ និងការរាយការនៃសារី ដើម្បីស្វែងរករាយបន្ថែម។ ដើម្បីបានរាយការក្នុងសារី ត្រូវបានចាប់ផ្តើមនឹងតួនាទី និងបញ្ជីតួនាទី ក្នុងវិសាង ហើយនាមតាមរបាយការ និងការរាយការនៃសារី ដើម្បីស្វែងរករាយបន្ថែម។

2. យើងបានចាប់ផ្តើមនឹងតួនាទី និងបញ្ជីតួនាទី ក្នុងវិសាង ហើយនាមតាមរបាយការ និងការរាយការនៃសារី ដើម្បីស្វែងរករាយបន្ថែម។ ដើម្បីបានរាយការក្នុងសារី ត្រូវបានចាប់ផ្តើមនឹងតួនាទី និងបញ្ជីតួនាទី ក្នុងវិសាង ហើយនាមតាមរបាយការ និងការរាយការនៃសារី ដើម្បីស្វែងរករាយបន្ថែម។

ត្រូវបានចាប់ផ្តើមនឹង

ក. ការគាំរាយមាត្រាភាពប្រឈម ឬ តម្លៃ ឬ តម្លៃមិនធម៌ (Arithmatic Mean)¹

$$\bar{X} = \frac{\sum fX}{N}$$

$$\frac{\sum fX}{N} = \begin{array}{l} \text{កើតឡើងរាយការនៃការបានចាប់ផ្តើម} \\ \text{កើតឡើងរាយការនៃការបានចាប់ផ្តើម} \end{array}$$

ឧបាគរណមនាមខាងក្រោម

¹ ស្រែសារ ការរាយការ នគរូបាយក្រុង ពិភពលេខទី 4. (ផរិបរ: ពិភពលេខជាមុនធនិជ, 2517) ដោយ 40

๑๙๗

แบบสอบถามเรื่องความต้องการของครูในทางวิชาชีพ ๒๐๓๐ วิชาชีพครู จัดทำโดย นิตย์รัตน์ ใจดี ๕

ระดับ ความต้องการของครู จัดทำโดย ใจดี

มากที่สุด	มีครา เหาก็	5 ✓
มาก	มีครา เหาก็	4 ✓
ปานกลาง	มีครา เหาก็	3 ✓
น้อย	มีครา เหาก็	2 ✓
น้อยที่สุด	มีครา เหาก็	1 ✓

- เมื่อไปค่าเฉลี่ย (เม็ดเงิน เศษเดือน) และ น้ำหน้าเพียงวันเดียว โภคภัณฑ์นี้ ระหว่าง 4.60 - 5.00 หมายความว่า น้ำหน้าไม่สูงมาก, เพื่อรายมาก
 3.60 - 4.50 หมายความว่า น้ำหน้าไม่มาก, เพื่อรายมาก
 2.60 - 3.50 หมายความว่า น้ำหน้าปานกลาง, เพื่อรายปาน-
- กลาง
- 1.60 - 2.50 หมายความว่า น้ำหน้าปานอย, เพื่อรายปาน
 1.00 - 1.50 หมายความว่า น้ำหน้าปานอยที่สูง, เพื่อรายปาน-
 ที่สูง (จะซื้อได้เพื่อราย)

ศูนย์วิทยทรัพย์ โทร.
จุฬาลงกรณ์มหาวิทยาลัย

๓. ส่วนเบี่ยงเบนมาตรฐาน (Standard Deviation) ๓

$$S.D. = \sqrt{\frac{\sum fX^2}{N} - \left(\frac{\sum fX}{N}\right)^2}$$

$\sum fX^2$ = ผลรวมของกำลังสองของคะแนน

fX = ผลรวมของคะแนน

N = จำนวนนักเรียน (ต่ออย่างต่ำสองครั้ง)

ทฤษฎีนี้ชี้ให้ความหมายของ Gestalt ไว้ในรูปการณ์และความ—

เริ่ม

ศูนย์วิทยทรัพยากร
จุฬาลงกรณ์มหาวิทยาลัย